



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ

For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង

For ACLEDA Bank services requirements or more information, please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh

គណនីចរន្ត

លោកអ្នកអាចបើកគណនីបានដោយខ្លួនឯង តាមម៉ាស៊ីនវីធីអ៊ីម និងអេស៊ីលីដាម៉ូបាល

Current Account

You can open account by yourself through Virtual Teller Machine and ACLEDA mobile



គណនីចរន្ត

គណនីចរន្តរបស់ធនាគារ អេស៊ីលីដា ផ្តល់នូវសុវត្ថិភាព សេវាលឿន ទំនុកចិត្ត និងភាពងាយស្រួលជូនលោកអ្នកតាមរយៈធនាគារដែលមានបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស(គ្រប់ខេត្ត-រាជធានី) ធ្វើជាដៃគូ ។

គុណប្រយោជន៍

លោកអ្នកអាចធ្វើការទូទាត់រាល់ការចំណាយដោយប្រើមូលប្បទានបត្រហើយ លោកអ្នកនឹងទទួលបានការបម្រើសេវាផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សពីធនាគារ អេស៊ីលីដា ដែលគាំទ្រដោយអ្នកវិនិយោគអន្តរជាតិជាច្រើន និងកំពុងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទ្រឹតពិភពលោកថ្មីបំផុត ។

ការដាក់ ឬដកជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ អាចធ្វើបានគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ នៅតាមសាខាជាច្រើនទៀត ដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានី ។

ងាយស្រួលប្រើ

- ប្រាក់បញ្ញើដំបូង (មិនមានការប្រាក់) ៖ ៤០០.០០០រៀល, ១០០ដុល្លារអាមេរិក, ៤.០០០បាតថៃ សមមូលប្រាក់ផ្សេង
- ប្រាក់បញ្ញើដំបូង (មានការប្រាក់) ៖ ២.០០០.០០០រៀល, ៥០០ដុល្លារអាមេរិក, ២០.០០០បាតថៃ សមមូលប្រាក់ផ្សេង
- សមតុល្យអប្បបរមា មិនត្រឹម
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី (* បើបិទគណនីក្រោយពីបើក៣ ខែ)
- ដាក់ប្រាក់ ដកប្រាក់ ឬផ្ទេរប្រាក់ដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធ
- ផ្ទេរប្រាក់យ៉ាងលឿនតាមបណ្តាញគ្រប់ខេត្ត-រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា
- ធ្វើរបាយការណ៍រៀងរាល់ខែជូនលោកអ្នក ដោយឥតគិតថ្លៃ (ស្នើសុំត្រឹម២ខែ) គិតថ្លៃ ២០.០០០រៀល, ៥ដុល្លារ, ២០០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ
- ទទួលបានសារជូនដំណឹងព័ត៌មានគណនី បន្ទាប់ពីមានប្រតិបត្តិការកើតឡើងលើគណនីរបស់លោកអ្នក (ជាសេវាបន្ថែម) ។

អត្រាការប្រាក់

ធនាគារ អេស៊ីលីដា ផ្តល់ជូនអតិថិជននូវជម្រើសតាមតម្រូវការ៖

- គណនីចរន្ត (មិនមានការប្រាក់)
- គណនីចរន្តឆ្អើស (មានការប្រាក់រហូតដល់ ០,២% ក្នុងមួយឆ្នាំ)

✦ កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។

Current Account

ACLEDA Bank Current Account is designed to meet your needs with safety, fast service, confidence and the convenience of having a bank with a branch network extension to all provinces and towns.

Benefits

With an ACLEDA Bank Current Account, you can make all your payments by cheque and will receive fast personal service with the security of a bank backed by international investors and employ the latest world class information technology. Deposits and withdrawals in cash or by cheque can be made at any time during business hours, any branches and some selective offices within our branch network coverage in all provinces and towns.

Easy to use

- Initial deposit (no interest): KHR400,000; USD100; THB4,000 or equivalent.
- Initial deposit (has interest): KHR2,000,000; USD500; THB20,000 or equivalent.
- No minimum balance
- No service charged for account opening or closing (* if close account after a three-month period).
- Deposits, withdrawals and transfers without having to carry physical cash;
- Quick transfers within all provinces and towns throughout Cambodia;
- Monthly statements provided. Free for two months requested and charge KHR20.000, USD5, THB200 or equivalent per month on the number of months requested more than two months.
- Receive message alert on account information on mobile phone (optional service).

Interest Rate

ACLEDA Bank offers customers two options for the current account below:

- Current Account (no interest rate)
- **Current Account Plus** (has interest up to 0.2% per annum)

✦ The fees are quoted for indication purpose only and subject to variation.